

Offre pour les établissements scolaires et les ONG

1 VISITE GUIDÉE DE L'EXPOSITION

Accompagnés d'un médiateur, vos élèves découvrent les œuvres de l'exposition en cours.

Horaires : sur réservation, du mardi au vendredi (durée : 30 minutes à 1h), de 9h à 11h

2 VISITE AUTONOME DE L'EXPOSITION

Les enseignants et accompagnateurs peuvent également bénéficier d'une visite guidée au préalable afin de se préparer à faire une visite eux-mêmes à leurs étudiants.

Nous mettons à disposition des enseignants un dossier pédagogique pour chaque exposition. Il présente l'exposition et propose des pistes pédagogiques afin de vous permettre de réaliser vous-même la visite et des activités avec vos élèves en toute autonomie.

Lien vers le dossier : <https://institutfrancais-cambodge.com/votre-visite/#/>

Horaires : du lundi au jeudi de 10h à 18h, du vendredi au samedi de 10h à 17h

3 VISITE DE LA MEDIATHEQUE

Nous vous proposons des activités ludiques et pédagogiques présentées par l'équipe de médiathécaires à l'Institut ! Ensemble, découvrez le fonctionnement de la médiathèque et choisissez d'explorer un thème correspondant au niveau de français et l'âge de vos élèves parmi la liste proposée.

Horaires : sur réservation, du mardi au vendredi (durée : 1h à 1h30)

4 ATELIER CUISINE

Vos élèves apprendront à cuisiner des recettes simples qu'ils pourront facilement refaire chez eux !

Horaires : sur réservation, 8 participants (durée : 1h30), payant

5

SEANCES DE CINEMA

Visionnez un film dans notre salle de cinéma ! Vous pouvez :

- voir un film en salle (en séance publique ouverte à tous), 2\$ / personne
- voir un film en plein-air (en séance publique ouverte à tous), gratuit
- demander une séance privée (mardi, jeudi, vendredi matin), 2\$ / personnes à partir de 50 élèves sur réservation

Pour chaque exposition, l'IFC vous propose une sélection thématique de films.

6

INITIATION A LA LANGUE FRANCAISE

Découvrez la langue française, sa prononciation et quelques particularités culturelles françaises au cours d'un atelier d'initiation ludique d'une heure animé par des professeurs du Centre de Langues.

Horaires : sur réservation, du lundi au samedi (durée : 1h)

Prix : 30\$

7

FORMULES

Restez plus longtemps à l'Institut et profitez de nos formules :

- Visite de l'exposition + visite simple de la médiathèque
- Visite de l'exposition + séance de cinéma
- Visite simple de la médiathèque + séance de cinéma
- Visite de l'exposition, de la médiathèque et séance de cinéma

Les visites peuvent être reliées à l'exposition en cours :

- Visite de l'exposition, visite de la médiathèque et présentation de livres liés au thème de l'exposition, séance de cinéma sur le thème de l'exposition
- Expo-atelier (2 à 6\$)

Les visites médiathèque avec activités et les séances cinéma peuvent s'articuler autour d'un thème défini.

Vous pouvez ajouter un panier déjeuner ou goûter.

Horaires : sur réservation, du mardi au vendredi (durée : 2h30 à 3h15)

Prix : 5 \$ (déjeuner), 2,5 \$ (goûter)

8

RADIO PODCAST

Ecoutez les derniers podcasts enregistrés.


Ces audios de 15 minutes vous feront découvrir le parcours de différentes personnes en lien avec le Cambodge. A destination des étudiants et enseignants, le podcast permet de faire des exercices de niveau B2/C1.

Vous pouvez les découvrir sur le site Internet de l'IFC, le Facebook et Youtube.

9

RENDEZ-VOUS AVEC UNE OEUVRE

Ecoutez et visionnez les vidéos de l'IFC. Ces courtes vidéos mettent en avant le travail d'artistes qui ont exposé leurs oeuvres à l'Institut. Vous retrouverez ces vidéos sur le site Internet de l'IFC, le Facebook et Youtube.



A SAVOIR

- **Un accompagnateur** est obligatoire.

Le nombre d'accompagnateurs recommandé est 1 adulte pour 5 enfants (entre 5 et 10 ans) et 1 adulte pour 10 enfants pour les autres groupes

- **Panier déjeuner et goûter** : demander le contenu du panier à info@institutfrancais-cambodge.com

- **Le transport** : l'école ou l'ONG assure l'encadrement des déplacements des élèves et leur surveillance lors de ces déplacements

- **Les groupes** : 10 personnes maximum pour la médiathèque, 15 pour la galerie, 80 pour le cinéma

- **Des actions hors les murs** : des actions hors les murs peuvent être envisagées sur demande et sur-mesure

VOUS SOUHAITEZ PLUS D'INFORMATIONS OU FAIRE UNE RESERVATION ?

CONTACTEZ-NOUS A L'ADRESSE [INFO@INSTITUTFRANCAIS-CAMBODGE.COM](mailto:info@institutfrancais-cambodge.com) OU PAR TELEPHONE AU +855 (0)23 985 611 / 612

L'Institut français du Cambodge

L'Institut français du Cambodge (IFC) fait partie du réseau mondial des instituts français. Son antenne principale est à Phnom Penh, sa deuxième antenne est à Battambang. L'IFC ouvre ses portes en 1990 sous le nom d'Alliance française puis de Centre culturel français. Il prend le nom d'Institut français du Cambodge en 2011.

L'Institut français du Cambodge propose une importante offre culturelle et éducative pluridisciplinaire : musique, théâtre, expositions, lectures, cinéma, cuisine, etc. L'IFC dispose d'un centre de langues, d'une médiathèque, d'un restaurant, d'une galerie d'exposition, d'un cinéma et d'un jardin.

L'Institut propose des cours de français aux enfants, étudiants, professionnels, organisations internationales. Il est accrédité pour faire passer et délivrer des certifications internationales comme le DELF, DALF, TCF... Il propose aussi de nombreux événements et activités, participant activement à la scène culturelle nationale, régionale, locale et mondiale. L'Institut participe également à des événements hors de ses murs et crée des partenariats. Il promeut ainsi la culture et les échanges entre la France et le Cambodge.

Un service des publics a été mis en place en 2021. Il a pour but de faciliter les échanges et la compréhension entre nos cultures française et cambodgienne. Ce service s'attache à proposer des outils pour tous les publics, notamment pour les publics scolaires.

Nous proposons aux établissements scolaires et aux ONG une offre variée touchant autant les arts, la lecture, la langue, la cuisine que le cinéma.

ការផ្តល់ជូនសម្រាប់សាលារៀន និងអង្គការក្រៅរដ្ឋាភិបាល

1 ទស្សនាភិក្ខុណែនាំអំពីការតាំងពិពរណ៍

មានអ្នកអមដំណើរ សិស្សរបស់អ្នកស្វែងយល់ពី ការតាំងពិពរណ៍ "ណាត់ ណាប់ ម៉ាប់" នៅវិទ្យាស្ថាន ដែលជាការតាំងពិពរណ៍ប្រវត្តិសាស្ត្រ និងការបង្កើតវាយនភ័ណ្ឌនៅកម្ពុជា។ ម៉ោង៖ តាមការកក់ចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ (រយៈពេលពី ៣០នាទីទៅ ១ម៉ោង)។

2 ទស្សនាពិពរណ៍ដោយស្វ័យប្រវត្តិ

គ្រូបង្រៀន និងអាណាព្យាបាលក៏អាចទទួលបានអត្ថប្រយោជន៍ពីទស្សនា ណែនាំផងដែរ ដើម្បីរៀបចំដំណើរទស្សនាភិក្ខុទៅកាន់សិស្សរបស់ពួកគេ។ យើងផ្តល់ជូនគ្រូបង្រៀននូវឯកសារអប់រំ សម្រាប់ការតាំងពិពរណ៍នីមួយៗ។ វាបង្ហាញពីការតាំងពិពរណ៍ និងផ្តល់នូវមធ្យោបាយអប់រំ ដើម្បីឱ្យអ្នកអាចធ្វើទស្សនាភិក្ខុ និងសកម្មភាពដោយខ្លួនឯងជាមួយសិស្សរបស់អ្នកដោយស្វ័យភាពពេញលេញ។ ភ្ជាប់ទៅឯកសារ៖ <https://institutfrancais-cambodge.com/votre-visite/#/> ម៉ោងធ្វើការ៖ ដោយធ្វើការកក់ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៦ល្ងាច និងថ្ងៃសុក្រ ដល់ថ្ងៃសៅរ៍ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច។

3 ទស្សនាភិក្ខុបណ្ណាល័យពហុឯកសារ

យើងផ្តល់ជូននូវសកម្មភាពសប្បាយៗ និងការអប់រំ ដែលបង្ហាញដោយក្រុមបណ្ណារក្សនៅវិទ្យាស្ថាន! រួមគ្នាស្វែងយល់ពីរបៀបដែលបណ្ណាល័យពហុឯកសារដំណើរការ ហើយជ្រើសរើសស្វែងយល់អំពីប្រធានបទ ដែលត្រូវនឹងកម្រិតភាសាបារាំង និងអាយុសិស្សរបស់អ្នកចេញពីបញ្ជី ដែលបានស្នើជាស្រេច។ ម៉ោង៖ តាមការកក់ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃសុក្រ (រយៈពេល៖ ១ម៉ោងដល់ ១ម៉ោង ៣០នាទី)។

4 សកម្មភាពចម្អិនអាហារ

សិស្សរបស់អ្នកនឹងរៀនធ្វើរូបមន្តងាយៗ ដែលពួកគេអាចធ្វើឡើងវិញបានយ៉ាងងាយស្រួលនៅផ្ទះ! ម៉ោង៖ តាមការកក់ អ្នកចូលរួម ៨នាក់ (រយៈពេល៖ ១ម៉ោង ៣០នាទី) ដោយបង់ប្រាក់

5

ទស្សនាភាពយន្ត

ជ្រើសរើសខ្សែភាពយន្តពីកាតាឡុក|Fcinéma ហើយមកមើលរឿងនោះនៅក្នុងរោងកុននៃវិទ្យាស្ថានបារាំងនៅកម្ពុជា! ភ្ជាប់ទៅកាតាឡុក|Fcinéma៖<https://ifcinema.institutfrancais.com/fr> ម៉ោងធ្វើការ៖ ដោយធ្វើការរកកម្រៃថ្លៃអង្ការ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ពេលព្រឹក ចំនួន ៨០នាក់អតិបរិមា តម្លៃ៖ ២ដុល្លារក្នុងម្នាក់ ឥតគិតថ្លៃសម្រាប់និស្សិតរបស់វិទ្យាស្ថានបារាំង។

6

ការចាប់ផ្តើមភាសាបារាំង

ស្វែងយល់ពីភាសាបារាំង ពីការបញ្ចេញសំឡេង និងលក្ខណៈពិសេសនៃវប្បធម៌បារាំងមួយចំនួនក្នុងសិក្ខាសាលាផ្តួចផ្តើមរយៈពេលមួយម៉ោង ដែលដឹកនាំដោយគ្រូមកពីមជ្ឈមណ្ឌលភាសា។ ម៉ោងធ្វើការ៖ ដោយធ្វើការរកកម្រៃថ្លៃចំនុំ ១ដល់២ថ្ងៃសៅរ៍ (រយៈពេល៖ ១ម៉ោង) តម្លៃ៖ ៣០ដុល្លារ (២៥ដុល្លារ)

7

រូបមន្ត

នៅជាមួយវិទ្យាស្ថាន ហើយទាញយកអត្ថប្រយោជន៍ពីរូបមន្តរបស់យើង៖

- ទស្សនាបណ្ណាល័យពហុឯកសារ + កញ្ចប់អាហារថ្ងៃត្រង់ + ទស្សនាពិពណ៌នា
- ទស្សនាពិពណ៌នា ឬបណ្ណាល័យពហុឯកសារ + អាហារថ្ងៃត្រង់ ឬ អាហារសម្រន់
- ទស្សនាពិពណ៌នា + សិក្ខាសាលា

ម៉ោង៖ តាមការកក់ទុកពីថ្ងៃអង្គារដល់ថ្ងៃសុក្រ (រយៈពេល៖ ២ម៉ោង ៣០នាទី ដល់ ៣ម៉ោង ១៥នាទី) តម្លៃ៖ ៥ដុល្លារ (អាហារថ្ងៃត្រង់) ២,៥ដុល្លារ (អាហារសម្រន់)

8

វិទ្យុផ្សាយសំឡេង

ស្តាប់វិទ្យុដែលបានថតចុងក្រោយបំផុត។


ស្តាប់ការផ្សាយសំឡេងរយៈពេល 15 នាទី នឹងធ្វើឱ្យអ្នកស្វែងយល់ពី ប្រធានបទរបស់វាគ្មិនផ្សេងៗ គ្នាដែលទាក់ទងនឹងប្រទេសកម្ពុជា។ វិទ្យុនេះអនុញ្ញាតឱ្យសិស្ស និងគ្រូបង្រៀន អាចហ្វឹកហាត់ភាសា បារាំងកម្រិត B2/C1 ។

អ្នកអាចស្វែងរកស្តាប់ការផ្សាយវិទ្យុទាំងនេះនៅលើគេហទំព័រ IFC Facebook និង Youtube ។

9

ការណាត់ជួបជាមួយស្នាដៃសិល្បៈមួយ

ស្តាប់ និងមើលវីដេអូ របស់វិទ្យុស្ថាន។ វីដេអូខ្លីៗទាំងនេះបង្ហាញពីស្នាដៃរបស់សិល្បករដែលបានតាំង បង្ហាញស្នាដៃរបស់ពួកគេនៅវិទ្យុស្ថាន។ អ្នកនឹងឃើញវីដេអូទាំងនេះនៅលើគេហទំព័រ IFC Facebook និង Youtube ។



អ្វីដែលត្រូវដឹង

- អ្នកអមដំណើរជាភាគព្វកិច្ច។ ចំនួនអ្នកអមដំណើរដែលបានណែនាំគឺមនុស្សពេញវ័យ ១នាក់សម្រាប់កុមារ ៥នាក់(អាយុពី៥ឆ្នាំ ទៅ ១០ឆ្នាំ) និងមនុស្សធំម្នាក់ សម្រាប់កុមារ ១០នាក់សម្រាប់ក្រុមផ្សេងទៀត

- កញ្ចប់អាហារថ្ងៃត្រង់ និងអាហារសម្រន់៖ ស្នើសុំមុខម្ហូបនេះតាមរយៈអ៊ីម៉ែល info@institutfrancais-cambodge.com

- ការដឹកជញ្ជូន៖ សាលា ឬអង្គការក្រៅរដ្ឋាភិបាលធានានូវការត្រួតពិនិត្យ ការចល័តទីរបស់សិស្ស និងការឃ្នាំមើលពួកគេក្នុងកំឡុងពេលធ្វើដំណើរទាំងនេះ

- ក្រុម៖ មនុស្សអតិបរមា ១០នាក់ សម្រាប់ពហុបណ្ណាល័យ ១៥នាក់ សម្រាប់វិចិត្រសាល ៨០នាក់ សម្រាប់រោងភាពយន្ត

- សកម្មភាពនៅខាងក្រៅវិទ្យាស្ថាន៖ សកម្មភាពខាងក្រៅវិទ្យាស្ថានអាចត្រូវបានពិចារណាតាមការស្នើសុំ និងតាមតម្រូវការ

អ្នកចង់បានព័ត៌មានបន្ថែម ឬធ្វើការរកក់?

ទាក់ទងមកយើងខ្ញុំតាមរយៈអាស័យដ្ឋានសារ

INFO@INSTITUTFRANCAIS-CAMBODGE.COM

ឬតាមទូរស័ព្ទលេខ +៨៥៥ (០) ២៣ ៩៨៥ ៦១១/៦១២

វិទ្យាស្ថានបារាំងនៅកម្ពុជា

វិទ្យាស្ថានបារាំងកម្ពុជា គឺជាផ្នែកមួយនៃបណ្តាញវិទ្យាស្ថានបារាំងទូទាំងពិភពលោក។ ដែលសាខាធំ
គឺនៅទីក្រុងភ្នំពេញ និងសាខាទីពីរនៅបាត់ដំបង។ វិទ្យាស្ថាន បានបើកទ្វាររបស់ខ្លួនក្នុងឆ្នាំ ១៩៩០
ក្រោមឈ្មោះសម្ព័ន្ធបារាំង និងបន្ទាប់មកទៅជាមជ្ឈមណ្ឌលវប្បធម៌បារាំង។ ហើយចុងក្រោយគឺឈ្មោះ
វិទ្យាស្ថានបារាំងនៅកម្ពុជាក្នុងឆ្នាំ ២០១១។

វិទ្យាស្ថានបារាំងនៅកម្ពុជាស្នើមកជូនជាសំខាន់នូវ វប្បធម៌ និងពហុអប់រំ ដូចជាតន្ត្រី ល្ខោន ការ
តាំងពិពណ៌ ការអាន ភាពយន្ត ការធ្វើម្ហូប ។ល។ វិទ្យាស្ថានមាន មជ្ឈមណ្ឌលភាសា បណ្ណាល័យពហុ
ឯកសារ ភោជនីយដ្ឋាន វិចិត្រសាល រោងកុន និងសួនច្បារ។

វិទ្យាស្ថានផ្តល់ជូនវគ្គសិក្សាភាសាបារាំង ដល់កុមារ និងសិស្ស អ្នកជំនាញ អង្គការអន្តរជាតិ។ ហើយត្រូវ
បានទទួលស្គាល់ដើម្បីប្រលង និងផ្តល់វិញ្ញាបនប័ត្រអន្តរជាតិដូចជា DELF, DALF, TCF...
វិទ្យាស្ថានក៏ផ្តល់ជូននូវព្រឹត្តិការណ៍ និងសកម្មភាពជាច្រើនដោយចូលរួមយ៉ាងសកម្ម នៅក្នុងឆាក
វប្បធម៌ជាតិ តំបន់ ក្នុងស្រុក និងពិភពលោក។

សេវាសាធារណៈត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2021។ ដូច្នេះវាលើកកម្ពស់វប្បធម៌ និងការផ្លាស់ប្តូររវាង
បារាំង និងកម្ពុជា។ សេវាកម្មសាធារណៈមួយទើបតែត្រូវបានបង្កើតឡើង។ វាមានគោលបំណងជួយ
សម្រួលដល់ការផ្លាស់ប្តូរ និងការយល់ដឹងរវាងវប្បធម៌បារាំង និងកម្ពុជា។
សេវាកម្មនេះខិតខំផ្តល់ជូននូវគ្រប់មធ្យោបាយ សម្រាប់សាធារណៈជនទាំងអស់ ជាពិសេសសម្រាប់
សិស្សសាលា។

យើងផ្តល់ជូនទៅកាន់សាលារៀន និងអង្គការក្រៅរដ្ឋាភិបាល នូវអត្ថប្រយោជន៍ផ្សេងៗគ្នាដែលគ្រប
ដណ្តប់លើសិល្បៈ ការអាន ភាសា ចម្រ៊ុនអាហារ និងភាពយន្ត។

